

សេចក្តីថ្លែងការណ៍រួម
របស់អង្គការសមាជិក បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ
ស្តីពី

ការគាំទ្រប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្មសន្សំសំនោលដោះស្រាយជម្លោះដីធ្លីជូនជនជាតិដើម
ភាគតិចក្នុងនាម ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

យោងតាមប្រសាសន៍របស់ **ឯកឧត្តម អ៊ុក វ៉ាប៊ុន** រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីជំហររកដំណោះស្រាយបញ្ហាដីធ្លី ជូនជនជាតិដើមភាគតិចក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលបានចេញជ្រាបដោយគេហទំព័រព័ត៌មាន របស់វីឡូVOD នៅវេលាម៉ោង៦:០៧ នាទីល្ងាច ថ្ងៃច័ន្ទ ទី៩ ខែកុម្ភៈឆ្នាំ២០១៥ ដែលបានបង្ហាញពីជំហររកដំណោះស្រាយបន្ទាប់ពីជំនួបជាមួយ **ឯកឧត្តម អេង ឆៃអាំង** ប្រធានគណៈកម្មការទី១នៃរដ្ឋសភា។ កិច្ចប្រជុំនេះបានទទួលការឆ្លើយតបពីឯកឧត្តមរដ្ឋមន្ត្រីថានឹង ស្វែងរកដំណោះស្រាយបញ្ហាជម្លោះដីធ្លីនៅខេត្តព្រះវិហារ និងបញ្ហាដីធ្លីនៅតំបន់ផ្សេងៗមួយចំនួនទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់វិធានការក្តៅដោយតម្រូវឲ្យ ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) និង រ៉ូយ ហ្វេង (Rui Feng) ដែលកំពុងឈូសឆាយដីធ្លីនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវតែផ្អាកសកម្មភាពទាំងអស់ជាបណ្តោះអាសន្នសិន រង់ចាំប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនោះ សហការជាមួយអាជ្ញាធរដើម្បីធ្វើការដោះស្រាយ ហើយ **ឯកឧត្តម អ៊ុក វ៉ាប៊ុន** បានបង្ហាញពីជំហរថា ដំណើរការដោះស្រាយនៅពេលខាងមុខនេះ អាចនឹងមានផលវិជ្ជមានច្រើន។

យោងតាមការឆ្លើយតបយ៉ាងវិជ្ជមាន ព្រមទាំងវិធានការក្តៅ របស់ឯកឧត្តមខាងលើ យើងខ្ញុំជំនុំអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ (IPFN) ដែលសម្របសម្រួលដោយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) មានចំនួនសរុប ៣៧ អង្គការជាតិ និងអន្តរជាតិ សូមគាំទ្រទៅនឹងប្រសាសន៍របស់ឯកឧត្តម ដែលមានជំហរធ្វើការដោះស្រាយជម្លោះដីធ្លីជូនជនជាតិដើមភាគតិចក្នុងឃុំប្រមេរដែលកំពុងរងគ្រោះដោយការរំលោភដីធ្លីពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឡាន ហ្វេង (Lan Feng) និង រ៉ូយ ហ្វេង (Rui Feng) ហើយសព្វថ្ងៃក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងនេះកំពុងតែបន្តធ្វើការឈូសឆាយយ៉ាងគួរឆ្កើន ដោយមិនគោរពច្បាប់ជាតិ អន្តរជាតិ និងសិទ្ធិជនជាតិដើមភាគតិចរួមទាំងបទបញ្ជា០០១ ជាពិសេសសេចក្តីប្រកាសរបស់អន្តរក្រសួងឡើយ។ យើងខ្ញុំជាអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ សង្ឃឹមយ៉ាងមុតមាំថា **ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ** នឹងធ្វើការដោះស្រាយជម្លោះដីធ្លីនៅឃុំប្រមេរ ខាងលើនេះឲ្យបានឆាប់រហ័សតាមការសន្យាដោយគោរពឆន្ទៈនិងការសម្រេចចិត្តពីជនជាតិដើមភាគតិចទាំងនោះ។

កន្លងមកយើងសង្កេតឃើញថា ប្រជាសហគមន៍ជនជាតិដើមភាគតិចក្នុង រួមជាមួយ នឹងអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ (IPFN) បានខិតខំធ្វើការតស៊ូមតិ ជាច្រើន លើកច្រើនសារ តាមរយៈការទប់ស្កាត់ការឈូសឆាយនៅនឹងកន្លែង ការធ្វើសន្និសីទកាសែតជាច្រើនលើកនៅភ្នំពេញ កិច្ចសន្ទនាជាមួយអាជ្ញាធរខេត្ត និងថ្នាក់ជាតិ ការដាក់ពាក្យគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងគោលជំហរយ៉ាងរឹងមាំដើម្បីដកក្រុមហ៊ុន ខាងលើចេញពីទឹកដីឃុំប្រមេរ ប៉ុន្តែយើងមិនទាន់ឃើញមានលទ្ធផលជាវិជ្ជមានអ្វីនោះទេ។

ដោយមានការស្នើសុំពីសហគមន៍ជនជាតិដើមភាគតិចក្នុងឃុំប្រមេរ តាមរយៈបណ្តាញអង្គការសមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ ស្នើសុំឲ្យអាជ្ញាធរថ្នាក់ជាតិ និងស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យដីមានជម្លោះ និងផ្អាកសកម្មភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឡាន ហ្វេង (Lan Feng) និងរ៉ូយ ហ្វេង (Rui Feng) ដែលកំពុងបន្តឈូសឆាយដី ដើម្បីរងចាំការដោះស្រាយ។

ក្នុងនាមយើងខ្ញុំជាបណ្តាញអង្គការសមាជិក បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ ទទួលបានឲ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលដោះស្រាយ វិវាទដីធ្លីដំរុំវីនេះ អោយបានឆាប់រហ័ស និងសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពន្លឿននីតិវិធីក្នុងការចុះបញ្ជីដីសមូហភាព ដល់ជនជាតិដើមភាគតិចក្នុងឃុំប្រមេរ ស្រុកត្បែង មានជ័យ។

ភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥

បណ្តាញអង្គការសមាជិក បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ

ព័ត៌មានសំអិត សូមទំនាក់ទំនង៖

- ១. លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ០១២ ៧៩៣ ៤៨៩
- ២. លោក សួន ប៊ុនស័ក្តិ ប្រធានលេខាធិការដ្ឋាន (CHRAC) ០៩២ ៣៤៤ ៣៥៧
- ៣. លោក អាង ជាតិឡោម នាយកអង្គការពន្លកខ្មែរ ០១២៥១៧៩៤៣
- ៤. លោក ឡោ ចាន់ អ្នកសម្របសម្រួល អាជ្ញាធរ ០១២៩៩៥៩០២
- ៥. លោក ប៊ុន វណ្ណា ប្រធានគម្រោងជាន់ខ្ពស់នៃធនធានធម្មជាតិ និងជីវភាពសហគមន៍របស់អង្គការទស្សនពិភពលោក ០១២៣១៦៦៥៤
- ៦. លោក រង រឿន នាយកអង្គការលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចក្នុងឃុំប្រមេរ ០១២២៦៧៤៨៩

បញ្ជីរាយនាមអង្គការឈ្មោះអង្គការគាំទ្រ៖

- ១. អង្គការសកម្មភាពសំរាប់បរិស្ថាននិងសហគមន៍ (AEC)
- ២. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- ៣. សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA)
- ៤. អង្គការសហគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
- ៥. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ (CLEC)
- ៦. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- ៧. អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)
- ៨. អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)
- ៩. អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
- ១០. បណ្តាញសមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច (IRAM)
- ១១. អង្គការអនុផលព្រៃឈើ (NTFP)
- ១២. អង្គការម្លប់បៃតង (Mlup Baitong)
- ១៣. អង្គការមរតក (Morodok)
- ១៤. អង្គការភូមិខ្ញុំ (MVi)
- ១៥. អង្គការជួយសង្គ្រោះជនជាងរង់គ្រោះកម្ពុជា (SVC)